

បុព្វបុរស រាមច្យង និង យុវជន

អាន។ ស្គាល់មាតុភូមិច្បាស់ វាបង្កើតសេចក្តីស្នេហាជាតិ នៅ ក្នុងចិត្ត ដូចគេថា : ឧត្តមគំនិត គឺចេញពីដួងចិត្ត។ តែសេចក្តីស្នេហាជាតិ គ្មានយុត្តិធម៌ គឺវាគ្រាន់តែជា កបិចិត្តអសីលធម៌តែប៉ុណ្ណោះ។

សេចក្តីស្នេហាជាតិ ជាចំណុចដើម នៃសព្វសេចក្តីចំរើននៃ សង្គមជាតិ ហើយ វាក៏ជាចំណង នៃមនុស្សគ្រប់ជំនាន់ នៅក្នុង សង្គម។ ចំណងនេះឯង វាជាកម្រងអនុស្សាវរីយ៍ របស់ បុព្វបុរស រាមច្យង និង យុវជន។ សព្វថ្ងៃនៅក្នុងសង្គមខ្មែរ លែងមានប្រស័យ រវាង រាមច្យង និង យុវជន នឹង សាមគ្គីភាព ដែលជារូបភាព នៃអត្តអ្នកជាតិ។ គម្លាត នៃពួកអ្នកមានទ្រព្យមួយក្តាប់ ជាអ្នកប្រវ័ញ្ចន៍ជាតិ និង ខ្មែរអ្នកក្រពេញមួយនគរ ជាកត្តា នៃការប្រេះសង្គមជាតិ បង្កើត នូវអយុត្តិធម៌វណ្ណៈ និង សង្គម។ បន្ថែមនឹងការហូរចូល នៃជនជាតិយួនរាប់លាននាក់ និង ចិន ជាក្រុមពាល មកក្នុងស្រុកខ្មែរ ជាកត្តា នៃការប្រល័យជាតិសាសន៍ខ្មែរ ដែលជាការផ្តាច់ នៃខ្សែអន្ទង រវាង វប្បធម៌ប្រពៃណី និង ទំនៀម បូរាណខ្មែរ និង របៀបរស់នៅបច្ចុប្បន្ន ដែលទទួលឥទ្ធិពល នូវវប្បធម៌អវិជ្ជមាន នៃបរទេស វានាំធ្វើឱ្យ ក្រខ្វាក់ដល់សង្គមខ្មែរ។ ការណ៍ទាំងនេះ ជាបញ្ហា របស់ប្រជាពលរដ្ឋខ្មែរ ហើយមានតែ ប្រជាពលរដ្ឋខ្មែរខ្លួនឯង ជាអ្នកដោះស្រាយ ដើម្បី ប្រក្សាស្ថាបនា នូវសេចក្តីចំរើន នៃអន្តរជំនាន់ រវាង បុព្វបុរស រាមច្យង និង យុវជន។